



## របាយការណ៍ឆ្នាំ២០១២



គណៈស្រ្តីបកម្ភជា

ខែធ្នូ ឆ្នាំ២០១២

# ខ្លឹមសារ

I	សារពីប្រធាន	២
II	សមន្ទីផលការងារ	២-៨
III	ផែនការអនាគត	៨
IV	សង្ខេបហិរញ្ញវត្ថុ	៩
V	សមាសភាពការិយាល័យ	១០
VI	ម្ចាស់ជំនួយ	១១

# I. សារពីប្រធាន

ក្នុងរយៈកាលជាងពីរឆ្នាំ គណៈន្ទបកម្ពុជា (គ.ន.ក)មានដំណើរការរលូននិងអនុវត្តយ៉ាងសកម្មលើការងាររៀបចំឯកសារស្តង់ដារសម្រាប់ឆ្នុប ដូចជាអនុក្រឹត្យស្តីពីក្រមសីលធម៌ឆ្នុប និងប្រកាសស្តីពីក្របខ័ណ្ឌសមត្ថភាពស្នូលសម្រាប់ឆ្នុបវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា និង ទទួលបានការអនុម័តពីក្រសួងសុខាភិបាលនិងរដ្ឋាភិបាល ក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណាក៏ដោយ គណៈន្ទបកម្ពុជាស្ថិតក្នុងស្ថានភាពខ្វះខាតនៅឡើយ និងប្រសិនបើមិនមានការឧបត្ថម្ភជាបន្តនោះទេ គណៈន្ទបកម្ពុជានឹងមិនអាចដំណើរការនិងបន្តវឌ្ឍនៈភាពឲ្យមានប្រសិទ្ធិភាពក្នុងតួនាទីគ្រប់គ្រងការអនុវត្តរបស់ឆ្នុបឡើយ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល និង អង្គការដៃគូសុខាភិបាលដូចជា៖ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន អង្គការសុខភាពពិភពលោក អង្គការអ្នកស្ម័គ្រចិត្តបំរើការងារនៅបរទេស ដែលបានជួយឧបត្ថម្ភទាំងថវិកានិងបច្ចេកទេសក្នុងការអនុវត្តសកម្មភាពរបស់គណៈន្ទបកម្ពុជា។ ខ្ញុំសូមអំពាវនាវដល់ក្រសួងសុខាភិបាល និងអង្គការដៃគូសុខាភិបាលទាំងអស់សូមជួយផ្តល់ការឧបត្ថម្ភជាបន្តដល់គណៈន្ទបកម្ពុជាដើម្បីក្លាយជាអង្គការស្វ័យគ្រប់គ្រងមានប្រសិទ្ធិភាព ក្នុងការគ្រប់គ្រងការអនុវត្តរបស់ឆ្នុបទាំងអស់ ដើម្បីផ្តល់នូវសេវាឆ្នុប ប្រកបដោយសុវត្ថិភាព នៅទូទាំងប្រទេស។

**អ៊ុន វ៉ាន**  
**ប្រធានក្រុមប្រឹក្សាគណៈន្ទបកម្ពុជា**

# II. សមិទ្ធិផលការងារ

ក្នុងឆ្នាំ២០១២ គ.ន.កសម្រេចបាននូវការងារដែលត្រូវឲ្យកត់សំគាល់ដូចតទៅ៖

## ១. ការចុះឈ្មោះឆ្នុបសហជីវក

ក្រុមប្រឹក្សាគណៈរដ្ឋបាលជំនាញ-ខេត្ត(ក.ឆ.ខ)ទទួលខុសត្រូវលើការចុះឈ្មោះរដ្ឋបាលទាំងអស់នៅក្នុងខេត្តទាំងផ្នែកឯកជននិងសាធារណៈហើយរដ្ឋបាលដែលផ្លាស់ទីកន្លែងរដ្ឋបាលចុះឈ្មោះឡើងវិញជាមួយខេត្តថ្មីនោះ។ ក្នុងពេលទន្ទឹមគ្នានេះដែរ ក.ឆ.ខបានអនុវត្តន៍ការងារនិងទទួលបានការរីកចម្រើនក្នុងការចុះឈ្មោះសមាជិក បច្ចុប្បន្នយើងមានរដ្ឋបាលចំនួន ២,៨៩១/៤,៦០៩រូប បានចុះឈ្មោះរួចហើយនៅទូទាំងប្រទេស ។

**២. ក្រមសីលធម៌រដ្ឋបាល**

ក្រមសីលធម៌រដ្ឋបាលគឺជាឯកសារដែលមានសារៈសំខាន់បំផុតក្នុងការជួយកែលម្អ នូវបញ្ហាឥរិយាបថមិនសមរម្យរបស់រដ្ឋបាល និង ណែនាំ ដល់រដ្ឋបាលអនុវត្តការងារវិជ្ជាជីវៈមានសីលធម៌ល្អ និង គោរព ដល់ស្រ្តី និងគ្រួសារ របស់គាត់ ព្រមទាំងសហគមន៍។ ដូចមានចែងក្នុងមាត្រា៣នៃព្រះរាជក្រឹត្យ គ .ឆ.កទទួលខុសត្រូវលើការរៀបចំក្រមសីលធម៌រដ្ឋបាល។ បន្ទាប់ពីក្រសួងសុខាភិបាលបានដាក់ជូនទីស្តីការគណៈរដ្ឋមន្ត្រី អនុក្រឹត្យស្តីពីក្រមសីលធម៌រដ្ឋបាលត្រូវបានប្រជុំឆ្លងនិងបានអនុម័តដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្រុមប្រឹក្សាអ្នកច្បាប់ និងអន្តរក្រសួងតាមរយៈការប្រជុំជាច្រើនលើក និងរងចាំការប្រជុំអនុម័តចុងក្រោយពីទីស្តីការគណៈរដ្ឋមន្ត្រី។

**៣. សមត្ថភាពជំនាញសារវន្តនៃការអនុវត្តជាមូលដ្ឋានរបស់រដ្ឋបាល**

បន្ទាប់ពីក្រុមប្រឹក្សាគណៈរដ្ឋបាលជាតិបានដាក់ជូនក្រសួងសុខាភិបាល កិច្ចប្រជុំពិគ្រោះយោបល់ត្រូវបានរៀបចំឡើងដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាលនិងអង្គការដៃគូអភិវឌ្ឍន៍និងបានឯកភាពខ្លឹមសារនិងចំណងជើងដោយដាក់ថា“ប្រកាសស្តីពីក្របខ័ណ្ឌសមត្ថភាពស្នូលសម្រាប់រដ្ឋបាលវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជា” និង រងចាំការអនុម័តពីក្រសួងសុខាភិបាល។ ក្រុមប្រឹក្សាគណៈរដ្ឋបាលគ្រប់ជាន់ថ្នាក់នឹងយកអនុក្រឹត្យស្តីពីក្រមសីលធម៌រដ្ឋបាលនិងប្រកាសនេះទៅប្រើប្រាស់ដើម្បីឲ្យតាមបេសកកម្ម និងភារកិច្ចរបស់ខ្លួន។

**៤. និតិវិធីនិងគោលនយោបាយស្តីពីបណ្តឹងនិងវិន័យ**

យោងតាមព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈរដ្ឋបាលកម្ពុជា មាត្រាទី២០-២៩ ក្រុមប្រឹក្សាគណៈរដ្ឋបាលភូមិភាគទទួលខុសត្រូវលើការស៊ើបអង្កេតនិងដោះស្រាយពាក្យបណ្តឹងនិងវិន័យ។

ដើម្បីអនុវត្តតួនាទីនេះ ក្រុមប្រឹក្សាគណៈកម្មជាតិ ដោយមានការគាំទ្របច្ចេកទេសពីលោកស្រី បណ្ឌិត Kathryn Hinchliff ទីប្រឹក្សាបច្ចេកទេសរបស់អង្គការ VSO បានរៀបចំនីតិវិធីនិងគោល នយោបាយស្តីពីបណ្តឹងនិងវិន័យដែលបែងចែកជា៥គោលការណ៍ណែនាំ៖

- ១. ដំណើរការក្នុងការស៊ើបអង្កេតបណ្តឹង ការស៊ើបអង្កេតលើឆ្មប និងរៀបចំសវនាការវិន័យ។
- ២. ស្តង់ដារសម្រាប់ទទួលពាក្យបណ្តឹងលើឆ្មប។
- ៣. សេចក្តីណែនាំស្តីពីដំណើរការសវនាការលើបណ្តឹងនិងវិន័យជាសំងាត់/ឯកជន។
- ៤. មូលដ្ឋាននៃការរៀបចំពាក្យបណ្តឹងលើឆ្មបដែលបានចុះបញ្ជីជាមួយគណៈកម្មកម្ពុជា។
- ៥. គោលការណ៍ណែនាំស្តីពីការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មការ ស៊ើបអង្កេតបណ្តឹងនិងសវនាការឆ្មបដើម្បីជួយសម្រួលដល់សមាជិកគណៈកម្មការនិង ឆ្មបដែលចូលសវនាការ។

ក្រុមប្រឹក្សាគណៈកម្មជាតិនិងភូមិភាគបានកែសម្រួលនិងឯកភាពគ្នាលើនីតិវិធីនិងគោល នយោបាយនេះ ហើយនឹងធ្វើការដាក់ឆ្លងយោបល់ជាមួយថ្នាក់ដឹកនាំក្រសួង សុខាភិបាល។

**៥. សិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ និង បទបញ្ជាផ្ទៃក្នុង**

ឆ្លើយតបទៅនឹងការរកឃើញតាមរយៈការចុះអភិបាលទៅក្រុមប្រឹក្សាគណៈកម្ម រាជធានី-ខេត្ត ក្រុមប្រឹក្សាគណៈកម្មជាតិ និងរាជធានី -ខេត្តដោយសហការជាមួយមន្ទីរសុខា ភិបាលខេត្ត-រាជធានីបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈ កម្មកម្ពុជា និង បទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មកម្ពុជាដល់សមាជិកចំនួនជាង៥០០នាក់ក្នុង ខេត្តកំពង់ចាម បន្ទាយមានជ័យ និងស្វាយរៀង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពី តួនាទីរបស់គណៈកម្មកម្ពុជាក្នុងការដោះស្រាយការអនុវត្តមិនត្រឹមត្រូវ ដើម្បីការពារសុខភាព និងសុវត្ថិភាពមាតានិងទារកទើបកើត និងលើកកម្ពស់វិជ្ជាជីវៈឆ្មប។

**៦. ការចុះអភិបាលទៅភារិយាល័យក្រុមប្រឹក្សាគណៈកម្មខេត្ត-រាជធានី**

ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពនិងការអនុវត្តរបស់ក្រុមប្រឹក្សាគណៈកម្មរាជធា នី-ខេត្តក្នុងការងារចុះបញ្ជី ហិរញ្ញវត្ថុ របាយការណ៍សកម្មភាព និងការងារគ្រប់គ្រង

ក្រុមប្រឹក្សាគណៈឆ្មបជាតិបានចុះអភិបាលចំនួន២៣រាជធានី-ខេត្តនិងបានរកឃើញនូវបញ្ហា មួយចំនួនដូចជា៖

- ១. ក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្តមិនទាន់យល់ច្បាស់ពីតួនាទីរបស់ខ្លួនដែលមានចែង ក្នុងព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈឆ្មបកម្ពុជា។
  - ២. មូលហេតុដែលឆ្មបត្រូវចុះបញ្ជីជាមួយក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្ត។
  - ៣. ផលប្រយោជន៍ដែលឆ្មបចុះបញ្ជីទទួលបាន។
  - ៤. យល់ច្រឡំរវាងតួនាទីរបស់គណៈនិងសមាគមដោយពួកគេយល់ថានឹងទទួលបានការ ការពារផ្លូវច្បាប់ពីគណៈឆ្មបកម្ពុជាប្រសិនបើពួកគេអនុវត្តការងារឆ្មបមិនបានត្រឹមត្រូវ?។
- បញ្ហាទាំងនេះជាការប្រារម្ភរបស់គ.ឆ.ក ហើយយើងត្រូវផ្សព្វផ្សាយពីតួនាទីរបស់ ខ្លួន ដល់ឆ្មបបន្ថែមទៀតនាពេលអនាគត។

**៧. ទិវាឆ្មបជាតិ**

ទិវាឆ្មបជាតិបានប្រារព្ធឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២ ដែលរៀបចំឡើងដោយ សមាគមឆ្មបកម្ពុជា និងក្រោមអធិបតីភាពរបស់ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល ដោយមាន ឆ្មបចូលរួមចំនួនជាង៣០០នាក់ទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រីបានអានសារ លិខិតរបស់ លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត **ប៊ុន រ៉ានី ហ៊ុនសែន** ដោយបានអបអរសាទរដល់ឆ្មបទាំងអស់ ដើម្បីបង្កើនការយល់ដឹងពីសារៈសំខាន់នៃការងារឆ្មប និង ស្វែងយល់អំពីចំណេះដឹងថ្មីៗនា ពេលបច្ចុប្បន្ននៅទូទាំងសកលលោក និង ត្រូវគិតថាតើឆ្មបអាចផ្តល់អ្វីខ្លះដើម្បីស្ត្រី ទារក និង ប្រទេសជាតិ។ សារលិខិតក៏បានអំពាវនាវផងដែរសុំឲ្យឆ្មបទាំងអស់បន្តការងាររបស់ខ្លួនដោយ ស្មារតីទទួលខុសត្រូវ និង មានក្រមសីលធម៌ និង សូមអំពាវនាវដល់ស្ត្រីបន្តទទួលបានការពិនិត្យ សុខភាពជាប្រចាំ។ លោក ស្រី **អ៊ុន រ៉ាណា** បានធ្វើបទបង្ហាញលើប្រធានបទ“ការលើកកម្ពស់ ស្តង់ដារនៃការថែទាំតាមរយៈបទបញ្ជាឆ្មប”។

**៨. កិច្ចប្រជុំជាមួយអង្គការដៃគូ**

លោកស្រី **អ៊ុន រ៉ាណា** បានជួបជាមួយអង្គការដៃគូសុខាភិបាលដូចជា AVI VSO JICA WHO UNFPA AUSAIDនិង DFIDលើប្រធានបទដូចតទៅ៖

- ១. ការផ្តល់ទីប្រឹក្សាបច្ចេកទេសរបស់អង្គការVSOនាពេលអនាគត។
- ២. ការរៀបចំបទបញ្ជាឆ្លុះបញ្ចាំងនាយកដ្ឋានធនធានមនុស្ស ដែលគាំទ្រដោយICA។
- ៣. ការពង្រីកការទទួលខុសត្រូវរបស់មន្ត្រីជំនួយការគណៈភ្នាក់ងារដើម្បីពង្រឹងការងារគ្រប់គ្រងការបណ្តុះបណ្តាលឆ្លុះបញ្ចាំងនៅតាមសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគក្នុងការអនុវត្តតាមស្តង់ដាររបស់ថ្នាក់ជាតិ និងគណៈភ្នាក់ងារ។
- ៤. ការវាយតម្លៃកម្មវិធីរយៈពេល៥ឆ្នាំរបស់អង្គការUNFPAថ្នាក់តំបន់។
- ៥. ការវាយតម្លៃពីជំនួយរបស់DFIDលើ “ប្រសិទ្ធភាពនៃការផ្តល់អ្នកស្ម័គ្រចិត្ត” ក្នុងប្រទេសកម្ពុជា។

**៩. ការបង្កើតគណៈកម្មាធិការសម្របសម្រួលគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា**

លោកស្រី **អ៊ុន វ៉ានា** បានផ្តួចផ្តើមគំនិតក្នុងការការបង្កើតគណៈកម្មាធិការសម្របសម្រួលគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជាក្នុងគោលបំណងដើម្បីបង្កើតលេខាធិការដ្ឋានក្នុងការផ្តល់នូវធនធាននិងការគាំទ្រចាំបាច់ដល់គណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់រួមមាន៖ គណៈគ្រូពេទ្យកម្ពុជា គណៈទន្តពេទ្យកម្ពុជា គណៈភ្នាក់ងារ គណៈគិលានុបដ្ឋាកកម្ពុជា និងគណៈឱសថការីកម្ពុជាដើម្បីអនុវត្តន៍តួនាទី និងមុខងារដែលចែងក្នុងព្រះរាជក្រឹត្យ។ សេចក្តីព្រាងផែនការនេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំដែលមានការចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ **ណា គ្រុយ** រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គការដៃគូរហើយបានឯកភាពឲ្យមានការសិក្សាប៉ាន់ប្រមាណពីលទ្ធភាពរបស់គណៈវិជ្ជាជីវៈទាំងអស់ក្នុងការអនុវត្តតាមព្រះរាជក្រឹត្យនិងរៀបចំផែនការយុទ្ធសាស្ត្រដោយរួមបញ្ចូលធនធានដែលត្រូវការ។

**១០. ទស្សនៈកិច្ចផ្លាស់ប្តូរមធ្យមសិក្សាគណៈគិលានុបដ្ឋាក-ភ្នាក់ងារថែទាំ**

នៅថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០១២ លោក ស្រី **អ៊ុន វ៉ានា** សមាជិកគណៈគ្រូពេទ្យកម្ពុជា និង គណៈគិលានុបដ្ឋាកកម្ពុជាបានធ្វើទស្សនកិច្ចផ្លាស់ប្តូរជាមួយគណៈគិលានុបដ្ឋាក-ភ្នាក់ងារថែទាំ ដែលគាំទ្រថវិកាដោយអង្គការWHOក្នុងគោលបំណងដើម្បី៖

- ១. សិក្សាពីបទពិសោធន៍ក្នុងការបង្កើតគណៈគិលានុបដ្ឋាក - ឆ្នបថៃឡង់ ជាពិសេសការជួយគាំទ្ររវាងគណៈវិជ្ជាជីវៈផ្សេងទៀត។
- ២. ពង្រឹងគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជាក្នុងកិច្ចសហការគ្នាជួយគ្នាទៅវិញទៅមក។
- ៣. ចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ពីបទបញ្ជាផ្ទៃក្នុង និងវិធី គោលនយោបាយ និងផែនការអនាគតដើម្បីបង្កើតយុទ្ធសាស្ត្រសម្រាប់គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា។

**១១. ការចូលរួមសន្និសីទអាស៊ីប៉ាស៊ីហ្វិចរបស់សហព័ន្ធឆ្នបអន្តរជាតិ**

លោកស្រី **អ៊ុន វ៉ានា** បានចូលរួមសន្និសីទអាស៊ីប៉ាស៊ីហ្វិចរបស់សហព័ន្ធឆ្នបអន្តរជាតិចាប់ពីថ្ងៃទី២៤-២៦ ខែកក្កដា ឆ្នាំ២០១២ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលមានអ្នកចូលរួមចំនួនជាង៥០០នាក់ មកពី៣៦ប្រទេស ក្រៅ មប្រធានបទ“ដើម្បីសុខភាពស្រ្តី និងទារក ត្រូវចាប់ផ្តើមឡើយ នេះ”។លោកស្រី **អ៊ុន វ៉ានា** ត្រូវបានជ្រើសរើសជាភ្នាក់ងារនិងធ្វើបទបញ្ជាពី“តួនាទីរបស់គណៈន្ទបកម្ពុជាក្នុងការជួយសង្គ្រោះជីវិតស្រ្តីនិងទារកតាមរយៈបទបញ្ជាឆ្នប”។ សន្និសីទបានផ្តល់នូវអនុសាសន៍បីសំខាន់ៗស្តីពីការលើកកម្ពស់សេវាឆ្នបដូចជា៖

- ១. ត្រូវដោះស្រាយកង្វះខាតបុគ្គលិកឆ្នបជំនាញ។
- ២. បង្កើតសមត្ថភាពរបស់ឆ្នបឲ្យក្លាយជាឆ្នបជំនាញដោយគោរពតាមស្តង់ដាររបស់ICM។
- ៣. ពង្រឹងប្រព័ន្ធសុខាភិបាលដោយផ្ដោតលើការវិនិយោគលើឆ្នបដូចជា៖ប្រាក់ខែ ការលើកទឹកចិត្ត ការចុះអភិបាលគាំទ្រ ការលើកកម្ពស់តម្លៃ និងតួនាទីរបស់ឆ្នប។

**១២. ការរៀបចំសន្និសីទជាតិគិលានុបដ្ឋាក និងឆ្នបលើកទី៦**

សន្និសីទត្រូវបានរៀបចំរៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៧ដើម្បីប្រមូលផ្តុំគិលានុបដ្ឋាក-យីការ និង ឆ្នបទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីចែករំលែកបទពិសោធន៍និងចំណេះដឹងពីការអនុវត្ត។ ឆ្នាំនេះ សន្និសីទបានរៀបចំឡើង ក្រោមអធិបតីភាពរបស់ឧត្តមសាស្ត្រាចារ្យ



**អេខ ហ្វុត** រដ្ឋលេខាធិការ ក្រសួង សុខាភិបាល នៅថ្ងៃទី២១-២២ ខែ វិច្ឆិកា ឆ្នាំ២០១២នៅ សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ ក្រោមប្រធានបទ“ការផ្តល់សេវាប្រកបដោយគុណភាព គឺសង្គ្រោះជីវិត” ។ គណៈគិលានុបដ្ឋាកកម្ពុជា និងគណៈឆ្មបកម្ពុជា បានរៀបចំសន្និសីទដោយ មានការគាំទ្រពីក្រសួងសុខាភិបាល និងអង្គការដៃគូសុខាភិបាល ដែលមានអ្នកចូលរួមចំនួន ជាង២០០នាក់។

**១៣. សន្និបាតប្រចាំឆ្នាំ**

ឆ្នាំនេះ សន្និបាតប្រចាំឆ្នាំនឹងរៀបចំឡើងនៅថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១២ក្នុងខេត្តកំពង់ឆ្នាំង ដែលមានសមាជិកចូលរួមពីក្រុមប្រឹក្សាគណៈឆ្មបជាតិ ២៤ក្រុមប្រឹក្សាគណៈឆ្មប រាជធានី-ខេត្ត ៣សាខាមន្ទីរពេទ្យ និង៥ក្រុមប្រឹក្សាគណៈឆ្មបភូមិភាគក្នុងគោលបំណងដូចតទៅ៖

- ១. ចែករំលែកព័ត៌មានលើវឌ្ឍនៈភាព និង ការងារសម្រេចបានក្នុងឆ្នាំ២០១២ និង ផែនការ ការងារអនាគត។
- ២. ពិភាក្សាលើសេចក្តីសម្រេចស្តីពីការទទួលសិទ្ធិក្នុងចុះបញ្ជីជាមួយគណៈឆ្មបកម្ពុជា រួមមាន៖ការផ្តល់ឱកាសដល់ក្រុមប្រឹក្សាគណៈឆ្មបជាតិ ក្រុមប្រឹក្សាគណៈឆ្មបភូមិភាគ និង ក្រុមប្រឹក្សាគណៈឆ្មបខេត្ត-រាជធានី ដើម្បីចូលរួម និងរៀបចំសេចក្តីសម្រេចស្តីពី“សិទ្ធិក្នុង ការចុះបញ្ជី” និងធានាថាសមាជិកក្រុមប្រឹក្សាគណៈឆ្មបយល់ច្បាស់ពីប្រភេទ លក្ខខណ្ឌ និងតម្រូវការក្នុងការចុះបញ្ជីជាមួយគណៈ ជាពិសេសក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្ត។
- ៣. ចែករំលែកចំណេះដឹង និង បទពិសោធន៍ពីគ្នាទៅវិញទៅមកដើម្បីធ្វើឲ្យប្រសើរឡើង ដល់ការគ្រប់គ្រងឆ្មប។


**III. ផែនការអនាគត**

ផែនការអនាគតរបស់យើងរួមមាន៖

- ១. ផ្តល់ជូនឆ្លុះបញ្ចាំងសមាជិកនូវកូនសៀវភៅឆ្លុះបញ្ចាំង។ កូនសៀវភៅនឹងរួមបញ្ចូលដូចជា និយមន័យឆ្លុះបញ្ចាំង ក្រមសីលធម៌ សមត្ថភាពជំនាញសារវន្តនៃការអនុវត្តជាមូលដ្ឋានរបស់ឆ្លុះបញ្ចាំង និង តួនាទីរបស់គ.ឆ.ក។
- ២. រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើគោលនយោបាយនិងនីតិវិធីដោះស្រាយបណ្តឹងនិង វិន័យ។
- ៣. បណ្តុះបណ្តាលក្រុមប្រឹក្សាគណៈន្ទបកមិភាគ(ក.ឆ.ក)ស្តីពី ដំណើរការស៊ើបអង្កេតបណ្តឹង ការស៊ើបអង្កេតលើឆ្លុះបញ្ចាំង និងសវនាការវិន័យ។
- ៤. ផ្សព្វផ្សាយពីតួនាទីដោះស្រាយបណ្តឹងនិងវិន័យរបស់ក.ឆ.កដល់មន្ទីរសុខាភិបាលរាជធានី -ខេត្ត នគរបាល និងតុលាការរាជធានី-ខេត្ត។
- ៥. ជ្រើសរើសអ្នកកាន់បញ្ជី(Registrar) និងបុគ្គលិករដ្ឋាភិបាលដើម្បីពន្លឿនការងាររបស់គ.ឆ.ក។
- ៦. បំពាក់ទូរស័ព្ទជំនួយសម្រាប់សាធារណៈជន និង ថ្នាក់លើរបស់ឆ្លុះបញ្ចាំង។
- ៧. បង្កើត Database ចុះបញ្ជី និង វេបសាយ ។
- ៨. បង្កើតកម្មវិធីផ្លាស់ប្តូរវេបទទពិសោធន៍ជាមួយគណៈន្ទបកបរទេស។

### **IV. សង្ខេបហិរញ្ញវត្ថុ**

មូលនិធិស្នូលទទួលបានថវិកាពីសមាជិកចុះឈ្មោះ និងពីអង្គការUNFPA ជាមូលនិធិ គន្លឹះដើម្បីគាំទ្រដល់ការដំណើរការរបស់គ.ឆ.ក។ មូលនិធិផ្សេងទៀត ដែលបញ្ចូលក្នុងឆ្នាំ ២០១២បានមកពីអង្គការ VSO ជួយទីប្រឹក្សាបច្ចេកទេស និង WHO លើទស្សនៈកិច្ចផ្លាស់ប្តូរ ជាមួយគណៈគិលានុបដ្ឋាក-ឆ្លុះបញ្ចាំង។ ថវិកាសមាជិកចុះឈ្មោះបានបែងចែកចំនួន៣០% សម្រាប់គ.ឆ.ជ ២០%សម្រាប់គ.ឆ.ក និង៥០%សម្រាប់គ.ឆ.ខសំរាប់ដំណើរការការងាររបស់ ខ្លួន។



## V. សមាសភាពការិយាល័យក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី

**ប្រធាន**

លោកស្រី អ៊ុង វ៉ាដា

**អគ្គលេខាធិការទេ**

លោកស្រី ប៉ែន គីមនី

**អនុប្រធាន**

លោកស្រី អ៊ូ សារឿន  
លោកស្រី កោះ ស៊ីលាភ

**ហិរញ្ញវិក**

លោកស្រី ហែម ណារី

**អគ្គលេខាធិការ**

លោកស្រី ផៃ ស៊ីឌឿន

**ហិរញ្ញវិកទេ**

លោកស្រី រៀល ណារី

**គាំទ្រដោយ**

ទីប្រឹក្សាបច្ចេកទេសVSO  
លោកស្រីបណ្ឌិត Kathryn Hinchliff

ជំនួយការកម្មវិធីUNFPA

លោក ងួន ប្រុស

## VI. ម្ចាស់ជំនួយ

UNFPA, កម្ពុជា



VSO, កម្ពុជា    WHO, កម្ពុជា

